

# ព្រឹត្តិបត្រព័ត៌មាន អំពីការអំពាវនាវឲ្យចាត់វិធានការ

## វិបត្តិនាពេលខាងមុខ

វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 កំពុងប៉ះពាល់យ៉ាងខ្លាំងទៅដល់មណ្ឌលសិក្សាធិការនៃទីក្រុង Philadelphia (SDP)។ នាឆ្នាំសិក្សាខាងមុខ មណ្ឌលសិក្សាធិការកំពុងព្យាករណ៍អំពីភាពខ្វះខាតថវិកាចំនួន 38 លានដុល្លារ ដែលចំនួននេះនឹងកើនឡើងដល់ 1 ប៊ីលានដុល្លារក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ប្រសិនបើខំមិនរើស (Commonwealth) មិនចាត់វិធានការជាក់លាក់ណាមួយនោះទេ។ វិបត្តិហិរញ្ញវត្ថុបច្ចុប្បន្ន អាចមានសភាពធ្ងន់ធ្ងរដូចគ្នាទៅនឹងអ្វីដែលយើងធ្លាប់បានរស់នៅឆ្លងកាត់កាលពី 10 ឆ្នាំមុន នៅពេលដែលការកាត់ផ្តាច់ការផ្តល់មូលនិធិចំនួន 300 លានដុល្លាររបស់រដ្ឋសម្រាប់ SDP ដែរនាំទៅដល់ការបញ្ឈប់បុគ្គលិកជាបណ្តោះអាសន្នយ៉ាងច្រើន បានកាត់បន្ថយការគាំទ្រសម្រាប់សាលារៀន ការថយចុះគួរឲ្យកត់សម្គាល់ទៅលើការថែទាំជួសជុល និងការកែលម្អសាលារៀន និងអ្វីៗជាច្រើនទៀត។ ប្រសិនបើសមាជិកសភារដ្ឋកាត់បន្ថយការផ្តល់មូលនិធិអប់រំម្តងទៀត វានឹងធ្វើឲ្យអ្វីៗដែលយើងបានរួមគ្នាធ្វើក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះរលាយសាបសូន្យ។

### អ្វីដែលយើងត្រូវការពី សមាជិកសភារដ្ឋនៅពេលនេះ

ដើម្បីជៀសវាងការកាត់ផ្តាច់កញ្ចប់ថវិកាយ៉ាងច្រើន និងបន្តផ្តល់នូវកម្មវិធីសិក្សា និងការគាំទ្រដែលសិស្សរបស់យើងត្រូវការ ដែលសមនឹងទទួលបានដូច្នោះយើងត្រូវការឲ្យ Commonwealth នៃទីក្រុង Philadelphia អនុវត្តវិធានការពីរយ៉ាង៖

#### បន្តការផ្តល់មូលនិធិអប់រំសាធារណៈក្នុងកម្រិតឆ្នាំសិក្សា 2019-2020 បច្ចុប្បន្ន។

មណ្ឌលសិក្សាធិការរបស់យើងទទួលបានការផ្តល់មូលនិធិ 51% ពីរដ្ឋ។ ការកាត់ផ្តាច់ថវិកាមួយចំនួនធំពីប្រភពមូលនិធិចម្បងៗរបស់យើង អាចនឹងមានគ្រោះថ្នាក់ទៅដល់សិស្ស និងសាលារៀនរបស់យើង។ មិនត្រូវអនុញ្ញាតឲ្យរដ្ឋមានសិទ្ធិលើកញ្ចប់ថវិការបស់យើងនៅឆ្នាំបន្ទាប់ ដែលជាការបង់ខាតរបស់កូនចៅយើងនោះទេ។

#### សំណូមពរ #1៖ មិនត្រូវកាត់ផ្តាច់មូលនិធិអប់រំសាធារណៈសម្រាប់ឆ្នាំសិក្សា 2020-2021 ទេ។ បន្តរក្សាការផ្តល់មូលនិធិក្នុងកម្រិតឆ្នាំសិក្សា 2019-2020។

#### ធ្វើឲ្យយើងនូវរាល់ការផ្តល់មូលនិធិជំនួយរបស់សហព័ន្ធ ទាំងអស់របស់យើង។

សភាត្រូវត្រៀមថវិកាចំនួន 13.2 ប៊ីលានដុល្លារ នៅក្នុងមូលនិធិជំនួយក្នុងគ្រាមានអាសន្នដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺ COVID-19 ទៅលើសាលារៀនសាធារណៈកម្រិត K-12 ទូទាំងប្រទេស។ SDP គប្បីទទួលបានមូលនិធិទាំងនោះប្រមាណ 116 លានដុល្លារ។

#### សំណូមពរ #2៖ ផ្ញើទៅដល់មណ្ឌលសិក្សាធិការនៃទីក្រុង Philadelphia នូវរាល់មូលនិធិជំនួយសហព័ន្ធដែលបានបែងចែកទាំងអស់។ មិនត្រូវប្រើប្រាស់ពួកវាដើម្បីបំពេញកាតព្វកិច្ចផ្សេងៗ និងមិនត្រូវទូទាត់ការផ្តល់មូលនិធិផ្សេងទៀតសម្រាប់សាលារៀន និងសិស្សរបស់យើងនោះទេ។



### របៀបដែលអ្នកអាចចាត់វិធានការ!

មានការចាប់ផ្តើមពីថ្ងៃទី 21 ខែឧសភា រៀងរាល់ថ្ងៃព្រហស្បតិ៍ គឺជាថ្ងៃទិវាគាំទ្រការអប់រំសាធារណៈ (Public Education Advocacy Day) នៅក្នុង ទីក្រុង Philadelphia។ សូមបង្ហាញឲ្យដឹងពីការយល់ឃើញរបស់យើង នៅក្នុងទីក្រុង Harrisburg រៀងរាល់ថ្ងៃព្រហស្បតិ៍ រហូតដល់កញ្ចប់ថវិការដ្ឋត្រូវបានអនុម័ត។

**ទូរសព្ទ និងអ៊ីម៉ែល** ទៅកាន់សមាជិកព្រឹទ្ធសភារដ្ឋ អ្នកតំណាងរដ្ឋ និងលោកអភិបាលក្រុង Wolf ដើម្បីឲ្យពួកគេដឹងថាអ្នកកំពុងពឹងផ្អែកលើពួកគេសម្រាប់យុទ្ធនាការផ្តល់មូលនិធិដល់សាលារៀនយើង (Fund Our Schools)!

**ចូលរួមជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់យើង** ដោយប្រើ #fundourschools ដើម្បីស្នើសុំឲ្យមន្ត្រីដែលយើងបានបោះឆ្នោតជ្រើសរើសនៅក្នុងទីក្រុង Harrisburg សម្រាប់យុទ្ធនាការ Fund Our Schools!

**ចូលទៅកាន់ [philasd.org/fundourschools](http://philasd.org/fundourschools)** សម្រាប់ព័ត៌មានទំនាក់ទំនងទៅកាន់មន្ត្រីដែលរដ្ឋបានបោះឆ្នោតជ្រើសរើស ទទួលបានអត្ថបទសំណេរនិងលិខិតគំរូ និងព័ត៌មានលម្អិតបន្ថែមអំពីរបៀបតស៊ូសិទ្ធិនៅក្នុងទីក្រុង Harrisburg សម្រាប់យុទ្ធនាការ Fund Our Schools!